



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១៣៩ ជ.សហវ. ២០១៤

រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤

រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- គណៈកម្មាធិការ អន្តរក្រសួង

ប្រកាសណែនាំ

- អនុក្រឹត្យលេខ ១២៩ អនក្រ.បក

ស្តីពី

- ការបិទបញ្ជីចំណូល-ចំណាយ

ការបិទបញ្ជីចំណូល-ចំណាយ

ស្តីពី

និងការធ្វើរបាយការណ៍បូកសរុបអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ ២០១៤

យោងព្រះរាជក្រមលេខ នស/រកម/០៩០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី

ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ

យោងព្រះរាជក្រមលេខ នស/រកម/១១១៣/០១៥ ចុះថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី

ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៤

- យោងអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើ ចំណាយថវិការដ្ឋនៅតាមក្រសួង-ខេត្ត-ក្រុង ក្រុងស្វយ័តរាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល

- យោងអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- យោងអនុក្រឹត្យលេខ ៥៦៤ អនក្រ.បក ចុះថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៤

- យោងអនុក្រឹត្យលេខ ៥៦៥ អនក្រ.បក ចុះថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៤

- យោងប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកាទូទៅរបស់រដ្ឋ

- យោងប្រកាសលេខ ៣៦៥ សហវ.ប្រក ចុះថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១១ ស្តីពីការបង្កើតបន្ថែមចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកាថ្នាក់ជាតិ

ដោយការិយបរិច្ឆេទនៃឆ្នាំថវិកាត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ហើយបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ (មាត្រា១១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមធ្វើការណែនាំអំពីនីតិវិធីបច្ចេកទេស ដើម្បីធានាឱ្យការបិទបញ្ជីចំណូល-ចំណាយ និងការធ្វើរបាយការណ៍បូកសរុបអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០១៤ ប្រព្រឹត្តទៅបានត្រឹមត្រូវនិងទាន់ពេលវេលាដូចតទៅនេះ៖

I- អំពីការបិទបញ្ជីចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០១៤

ក- អំពីចំណូលថវិកាថ្នាក់ជាតិ

ចំណូលថវិកាទាំងអស់ ទោះបីស្ថិតក្នុងប្រភេទចំណូលណាក៏ដោយ អាណាប័កគ្មានសិទ្ធិដកចំណូលយកទៅចំណាយឬមួយពន្យារពេលបង់ចូលថវិកាថ្នាក់ជាតិ ដើម្បីទុកប្រើប្រាស់ជាផលប្រយោជន៍ណាមួយបានឡើយ (ភាគទីIII និងមាត្រា១០៦ នៃអនុក្រឹត្យលេខ ៨២អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥) ។ ដូចនេះ ប្រាក់ចំណូលទាំងអស់ត្រូវតែប្រមូលបង់ចូលថវិកាថ្នាក់ជាតិយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ជាក់ហិក។

ខ-អំពីចំណាយថវិកាថ្នាក់ជាតិ

ការបិទបញ្ជីចំណាយ (មាត្រា១០៧ នៃអនុក្រឹត្យលេខ ៨២អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥) ត្រូវដំណើរការទៅតាមដំណាក់កាលចំណាយនិងពេលវេលាដូចតទៅ ៖

- ទិដ្ឋាការនៃការសន្យាចំណាយក្រៅពីចំណាយបៀវត្ស និងចំណាយសម្រាប់គោលនយោបាយសង្គមកិច្ច មិនអាចអនុវត្តក្រោយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ បានទេ (មាត្រា១០៨ នៃអនុក្រឹត្យលេខ ៨២អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥) លើកលែងក្នុងករណីមានចំណាយទាំងឡាយណាដែលមានភាពប្រញាប់និងចាំបាច់បំផុតមិនអាចខកខានបាននិងត្រូវតែមានឥណទានថវិកានៅសល់ទំនេរគ្រប់គ្រាន់ ហើយទិដ្ឋាការនេះត្រូវមានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (មាត្រា២០ នៃអនុក្រឹត្យលេខ ៨២អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥) តែក៏មិនឱ្យហួសពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ដែរ លើកលែងតែមានករណីចាំបាច់ដោយមានសេចក្តីបញ្ជាក់សមស្របនិងទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

- *• រាល់ការសន្យាចំណាយដែលអាណត្តិបើកប្រាក់មិនបានប្រតិបត្តិការនៅមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ត្រូវកាត់ត្រាជាបន្តបន្ទាប់ក្នុងឥណទានថវិកានៃឆ្នាំបន្ទាប់ (មាត្រា១០៩ នៃអនុក្រឹត្យលេខ ៨២អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥) ។ រាល់ការសន្យាចំណាយមិនទាន់បានអនុវត្តនីតិវិធីហិរញ្ញវត្ថុត្រូវបានបដិសេធចោល ហើយត្រូវស្នើសុំធានាចំណាយជាថ្មី ក្នុងករណីមានតម្រូវការចំណាយដោយប្រើប្រាស់ឥណទានថវិកានៃឆ្នាំ២០១៥។ ចំពោះចំណាយឆ្លងកិច្ចលទ្ធកម្មដែលបាននិងកំពុងអនុវត្តនីតិវិធីត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឥណទានថវិកាឆ្នាំបន្ទាប់ ដោយត្រូវមានភ្ជាប់សំណើស្នើសុំធានាចំណាយថ្មី ព្រមជាមួយអាណត្តិទូទាត់។

- រតនាគារថ្នាក់មូលដ្ឋាន ត្រូវបញ្ឈប់ការទទួលអាណត្តិបើកប្រាក់ត្រឹមវេលាម៉ោង១៧ និង៣០នាទី នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ចំណែកឯ រតនាគារថ្នាក់កណ្តាលត្រូវបញ្ឈប់ការទទួលអាណត្តិបើកប្រាក់ត្រឹមវេលាម៉ោង១៧ និង៣០នាទី នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥។ ក្រោយកាលបរិច្ឆេទនេះ អគ្គនាយកដ្ឋានរតនាគារជាតិ មិនទទួលអាណត្តិបើកប្រាក់បានទេ ដោយត្រូវបញ្ជូនអាណត្តិបើកប្រាក់ទាំងនោះត្រលប់ទៅអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញ ហើយអាណាប័កត្រូវបោះផ្សាយអាណត្តិបើកប្រាក់ថ្មីដោយប្រើប្រាស់ឥណទានថវិកានៃឆ្នាំបន្ទាប់។

✓ ដូច្នេះ ក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិ ត្រូវប្រមូលសក្ខីប័ត្រនិងលិខិតយុត្តិការចំណាយ ដែលបញ្ជាក់ពីសេវាដែលបានធ្វើរួច ដើម្បីរៀបចំអាណត្តិបើកប្រាក់ហើយបញ្ជូនទៅឆ្លងទិដ្ឋាការពីមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុឱ្យបានមុនថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។

គ-អំពីចំណាយរដ្ឋទេយ្យបុណ្យប្រទាននិងថវិកាបុណ្យប្រទាន

• រដ្ឋទេយ្យករបុណ្យប្រទាន ត្រូវប្រមូលសក្ខីប័ត្រនិងលិខិតយុត្តិការចំណាយដើម្បីធ្វើការបោះផ្សាយអាណត្តិនិយ័តកម្ម (ទូទាត់) យ៉ាងយូរបំផុតក្នុងរយៈពេលមួយខែ ចាប់ពីកាលបរិច្ឆេទទូទាត់ចំណាយដោយរតនាគារថ្នាក់កណ្តាល ឬរតនាគារថ្នាក់មូលដ្ឋាន (មាត្រា៦៧ នៃអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥) លើកលែងតែក្នុងខែធ្នូនៃឆ្នាំ រតនាគារថ្នាក់កណ្តាលនិងរតនាគារថ្នាក់មូលដ្ឋាន ត្រូវបញ្ឈប់ការទូទាត់ដើម្បីបើកសាច់ប្រាក់រដ្ឋទេយ្យបុណ្យប្រទានចុងក្រោយបង្អស់នៅម៉ោង១៧ និង៣០នាទី នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤។ ក្នុងរយៈពេលពីថ្ងៃទី១២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ រដ្ឋទេយ្យករបុណ្យប្រទានត្រូវរៀបចំសក្ខីប័ត្រនិងលិខិតយុត្តិការចំណាយ ដើម្បីបោះផ្សាយអាណត្តិនិយ័តកម្មឆ្លងទិដ្ឋាការពីមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ រួចបញ្ជូនទៅរតនាគារថ្នាក់កណ្តាលយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ឬរតនាគារថ្នាក់មូលដ្ឋាន យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ជាក់ហិត។ ក្នុងករណីដែលមានប្រាក់រដ្ឋទេយ្យបុណ្យប្រទាននៅសល់ រដ្ឋទេយ្យករបុណ្យប្រទានត្រូវយកសាច់ប្រាក់ដែលនៅសល់នោះ ទៅបង់ជូនរតនាគារថ្នាក់កណ្តាលឬរតនាគារថ្នាក់មូលដ្ឋាន ឱ្យបានមុនថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។

• ថវិកាបុណ្យប្រទាន គឺជាជាការបើកផ្តល់ចំណាយមុននៅក្នុងករណីមានការចាំបាច់បន្ទាន់។ ការផ្តល់ប្រាក់បុណ្យប្រទានត្រូវបញ្ឈប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ហើយការទូទាត់ប្រាក់បុណ្យប្រទាននេះ ក៏ត្រូវរៀបចំសក្ខីប័ត្រនិងលិខិតយុត្តិការចំណាយឯកសារសុំទូទាត់ឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ជាក់ហិត។ ចំពោះប្រាក់បុណ្យប្រទានដែលក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិចំណាយសល់ត្រូវយកមកបង់នៅរតនាគារថ្នាក់កណ្តាលឱ្យបានមុនថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។ ក្នុងករណីប្រាក់បុណ្យប្រទានឆ្នាំ២០១៤ មិនត្រូវបានធ្វើការទូទាត់ឱ្យអស់ក្នុងឆ្នាំ២០១៤នោះទេ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងកាត់ទុកឥណទានថវិកាពាក់ព័ន្ធក្នុងក្របខ័ណ្ឌថវិកាឆ្នាំ២០១៥ មុននឹងធ្វើការធានាចំណាយសម្រាប់ឆ្នាំ២០១៥។

• ការទូទាត់ថ្លៃសេវាប្រើប្រាស់រថយន្តប្រណិតជូនក្រុមហ៊ុន Royal Cambodia Limousine Service Co.,Ltd ក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់កណ្តាលត្រូវរៀបចំសក្ខីប័ត្រនិងលិខិតយុត្តិការចំណាយឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។

• ក្នុងករណីមានការខ្វះខាតឥណទានថវិកាសម្រាប់ធ្វើការទូទាត់រដ្ឋទេយ្យបុណ្យប្រទានឬបុណ្យប្រទាន រដ្ឋទេយ្យករត្រូវរាយការណ៍ជាបន្ទាន់ទៅអាណាប័ក ដើម្បីមានវិធានការតាមការដាក់ស្តង់ដារ ជាអាទិ៍ ៖

- លើកសំណើសុំធ្វើនិយ័តភាពថវិកាផ្ទៃក្នុងដែលសល់ទំនេរ មកបំពេញឱ្យខ្ទង់ថវិកាដែលត្រូវធ្វើអាណត្តិនិយ័តកម្ម ក្នុងនោះគឺត្រូវមាតិកាប្រាក់បុណ្យប្រទានឆ្នាំមុនៗផងដែរ ។
- កាត់បន្ថយឬផ្អាកជាបណ្តោះអាសន្ននូវទឹកប្រាក់បានធានាចំណាយមួយចំនួន ដែលមិនសូវចាំបាច់សំដៅធ្វើការជម្រះបញ្ជីចំណាយថវិការដ្ឋទេយ្យបុណ្យប្រទានឬបុណ្យប្រទានឱ្យបានជ្រះស្រឡះ។

ឃ-អំពីបទណ្ឌនានា

ការធ្វើនិយ័តភាពថវិកា សម្រាប់ការទូទាត់ចំណាយចាំបាច់ ឬទូទាត់រដ្ឋទេយ្យបុរេប្រទាន ឬទូទាត់បុរេប្រទាន ត្រូវបញ្ឈប់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤។ ដូច្នេះ ក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងមន្ទីរជំនាញតាម រាជធានី ខេត្តទាំងអស់ត្រូវបញ្ជូនសំណុំលិខិតស្នើសុំនិយ័តភាពឥណទានមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យ៉ាងយូរ បំផុតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤។

១-កិច្ចប្រតិបត្តិការនិយ័តកម្មនៃរតនាគារ

ប្រតិបត្តិការនិយ័តកម្មនៃរតនាគារសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ត្រូវបន្តរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៥ (មាត្រា១១១ នៃអនុក្រឹត្យលេខ ៨២អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥)។ ប្រតិបត្តិការនិយ័តកម្មនេះ ត្រូវបានពិនិត្យកត់ត្រាជាលេខនាបន្ថែមនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ដែលទាក់ទងទៅនឹង ៖

- ការកត់ត្រាជាស្ថាពរនៃចំណូល ឬចំណាយដែលបានពិនិត្យកត់ត្រាជាលេខនាមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ជាអាទិ៍ចូលគណនីកត់ត្រាបណ្តោះអាសន្ន។
- អាណត្តិនិយ័តកម្មដែលទាក់ទងដល់ចំណាយដែលបានទូទាត់ដោយរដ្ឋទេយ្យបុរេប្រទាន និងបុរេប្រទាន មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។
- ការកែតម្រូវលេខនាខុស
- កិច្ចប្រតិបត្តិការប្រមូលកិច្ចការពិគណនេយ្យកររដ្ឋបាលហិរញ្ញវត្ថុ និងគណនេយ្យកររងនៃរតនាគារថ្នាក់ មូលដ្ឋាន។

២-កិច្ចប្រតិបត្តិការថវិកាឆ្នាំ២០១៥

១- អនុញ្ញាតឱ្យក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិ រៀបចំគម្រោងនិងស្នើសុំធានាចំណាយថវិកា សម្រាប់ឆ្នាំ២០១៥ មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យបានទាន់ពេលវេលា នាចុងខែធ្នូ ឆ្នាំ២០១៤។ ថវិកាស្នើសុំធានា ចំណាយត្រូវឈរលើមូលដ្ឋាន ៥០% នៃកញ្ចប់ថវិកាឆ្នាំ២០១៥ ដែលបានពិភាក្សានិងបានឯកភាពជាគោលការណ៍ ក្នុងសម័យប្រជុំពេញអង្គនៅគណៈរដ្ឋមន្ត្រី លើកលែងតែក្រសួង ស្ថាប័នមួយចំនួន ដែលអនុញ្ញាតឱ្យស្នើសុំធានា ចំណាយ១០០%នៃកញ្ចប់ថវិកាឆ្នាំ២០១៥ លើមុខចំណាយខ្លះប៉ុណ្ណោះ ដោយក្នុងនោះមាន៖ (១)-ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ សម្រាប់ទិញអង្ករនិងឯកសណ្ឋាន (២)-ក្រសួងសុខាភិបាលសម្រាប់ការទិញឱសថនិងបរិក្ខារ ពេទ្យ និង(៣)-ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការបោះពុម្ពសៀវភៅគោលនិងកម្មសិទ្ធិបញ្ញា ជាដើម។

២- គម្រោងស្នើសុំធានាចំណាយត្រូវធ្វើឡើងចំពោះតែមុខចំណាយសម្រាប់ទំនិញ បរិក្ខារ សេវា ឬការជួសជុល ថែទាំទាំងឡាយណា ដែលមានរយៈពេលវែងក្នុងការអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ។

៣- ពេលទទួលបានលិខិតធានាចំណាយពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវដំណើរការរៀបចំកិច្ចលទ្ធកម្ម សាធារណៈឱ្យបានរួសរាន់ ដើម្បីឱ្យសាមីក្រសួង ស្ថាប័នទទួលបានទំនិញ សេវា ឬការជួសជុលថែទាំមកប្រើប្រាស់ តាមការគ្រោងទុក។

៤- ចំពោះការទូទាត់ត្រូវធ្វើឡើងជាដំណាក់កាលៗទៅតាមត្រីមាស ក្រោយពីមានការប្រគល់ទទួលទំនិញ សេវា ជាក់ស្តែងដោយជៀសវាងនូវការទូទាត់ដែលធ្វើឡើងជាគំហុកតែម្តងនៅពេលវេលាណាមួយ។

1

៥- ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ តទៅរាល់កិច្ចប្រតិបត្តិការចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំថ្មីត្រូវកត់ត្រាចូលក្នុងគណនីថវិកាថ្នាក់ជាតិឆ្នាំ២០១៥។ ចំពោះចំណាយប្រាក់បៀវត្ស (ជំពូក៦៤) និងចំណាយនៃជំពូកផ្សេងៗទៀតដែលនៅសល់ក្នុងឆ្នាំ២០១៤ ហើយយកមកបង់ចូលក្នុងឆ្នាំ២០១៥ ត្រូវកត់ត្រាចូលត្រង់ទៅផ្នែកខាងឥណទាននៃគណនីនិងអនុគណនីចំណាយថវិកាដែលពាក់ព័ន្ធ។ ដោយឡែក ការបង់សំណើសចំណាយក្រោយថ្ងៃទី៣១ ខែធ្នូ នៃការិយបរិច្ឆេទត្រូវចាត់ទុកជាចំណូលថវិកាផ្សេងៗ នៃការិយបរិច្ឆេទសម្រាប់ឆ្នាំថ្មីគឺត្រូវកត់ត្រាខាងឥណទាននៃគណនី ៧៦៩៨ “ផលហិរញ្ញវត្ថុផ្សេងៗ” ។

៦- រាល់កិច្ចប្រតិបត្តិការចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០១៥ ត្រូវផ្អែកលើកម្មវិធីចំណូល-ចំណាយប្រចាំខែនិងត្រីមាសដែលក្រសួង ស្ថាប័នរដ្ឋបាលកណ្តាល អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងមន្ទីរជំនាញរាជធានីខេត្តត្រូវរៀបចំនិងផ្ញើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា-នាយកដ្ឋានថវិកានីយកម្ម) ក្នុងរយៈពេល ០២សប្តាហ៍ ក្រោយពីច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ត្រូវបានអនុម័ត។

II. ការធ្វើរបាយការណ៍បូកសរុបអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០១៥

ការបូកសរុបការអនុវត្តថវិកាថ្នាក់ជាតិឆ្នាំ២០១៥ ត្រូវដំណើរការដូចតទៅ ÷

- ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ អគ្គនាយកដ្ឋានរតនាគារជាតិត្រូវដំណើរការបូកសរុបកិច្ចប្រតិបត្តិការរតនាគារទូទាំងប្រទេសអំពីការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០១៥ ព្រមទាំងរៀបចំតារាងតុល្យភាពគណនីជាស្ថាពរ ហើយផ្ញើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា-នាយកដ្ឋានថវិកានីយកម្ម) យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។

- ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ គ្រប់មន្ទីរជំនាញរាជធានីខេត្ត ត្រូវធ្វើការផ្គូផ្គងតួលេខអនុវត្តចំណូល-ចំណាយថវិការបស់អង្គភាពខ្លួនឱ្យបានត្រូវគ្នាជាមួយរតនាគារថ្នាក់មូលដ្ឋាន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយត្រូវរៀបចំរបាយការណ៍បូកសរុបអនុវត្តចំណូល-ចំណាយថវិការបស់ខ្លួន រួចផ្ញើមករតនាគារថ្នាក់មូលដ្ឋាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាមី ឱ្យបានមុនថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥។

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានភារកិច្ចបូកសរុបការអនុវត្តចំណូល-ចំណាយរបស់មន្ទីរជំនាញរាជធានី ខេត្តដែលបានផ្គូផ្គង រួចផ្ញើមកអគ្គនាយកដ្ឋានថវិកា (នាយកដ្ឋានថវិកានីយកម្ម) ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៥ ជាក់ហិរត។

រតនាគាររាជធានី ខេត្តមានភារកិច្ចបូកសរុបការអនុវត្តចំណូល-ចំណាយរបស់មន្ទីរជំនាញរាជធានី ខេត្តដែលបានផ្គូផ្គង រួចផ្ញើមកអគ្គនាយកដ្ឋានរតនាគារជាតិ ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ជាក់ហិរត។

ចំពោះក្រសួង ស្ថាប័នរដ្ឋបាលកណ្តាល ត្រូវផ្គូផ្គងតួលេខចំណូល-ចំណាយថវិការបស់ខ្លួនជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ នាយកដ្ឋានវិនិយោគ នាយកដ្ឋានសហប្រតិបត្តិការនិងគ្រប់គ្រងបំណុល (ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស) និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុឱ្យបានត្រូវគ្នា ដើម្បីរៀបចំរបាយការណ៍បូកសរុបអនុវត្តចំណូល-ចំណាយថវិកា ដោយមានបញ្ចូលចំណូល-ចំណាយថវិការបស់មន្ទីរជំនាញនានាក្រោមឱវាទនៅតាមរាជធានីខេត្ត រួចផ្ញើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានរតនាគារជាតិ-នាយកដ្ឋានចំណូល-ចំណាយថវិកា និងអគ្គនាយកដ្ឋានថវិកា-នាយកដ្ឋានថវិកានីយកម្ម) ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ជាក់ហិរត។

ចំពោះចំណាយវិនិយោគដោយហិរញ្ញប្បទានក្រៅប្រទេស ក្រសួង ស្ថាប័នត្រូវផ្តល់ព័ត៌មានអនុវត្តជាមួយ អង្គភាពគ្រប់គ្រងគម្រោងរបស់ស្ថាប័ននីមួយៗ ហើយរៀបចំរបាយការណ៍បូកសរុបអនុវត្តចំណាយវិនិយោគប្រចាំឆ្នាំ ២០១៤ រួចផ្ញើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានថវិកា-នាយកដ្ឋានថវិកានីយកម្ម-នាយកដ្ឋានវិនិយោគ-នាយកដ្ឋាន សហប្រតិបត្តិការនិងគ្រប់គ្រងបំណុល) ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ជាក់ហ័ត។

ក្រសួង ស្ថាប័នរដ្ឋបាលកណ្តាល អង្គភាពរដ្ឋបាលថ្នាក់ជាតិ មន្ទីរជំនាញរាជធានី ខេត្ត និងមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុត្រូវរៀបចំរបាយការណ៍បូកសរុបអនុវត្តថវិការបស់ខ្លួនទៅតាមតារាងគំរូដែលមានភ្ជាប់មកជាមួយនេះ រួចផ្ញើ មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យបានតាមកាលកំណត់ខាងលើជាក់ហ័តដើម្បីឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គ- នាយកដ្ឋានរតនាគារជាតិ) មានលទ្ធភាពធ្វើការបូកសរុបរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាថ្នាក់ជាតិសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៤ ដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យសម្រេចនិងស្ថាប័ននីតិបញ្ញត្តិអនុម័តឱ្យបានទាន់ពេលវេលា។

ក្នុងករណីក្រសួង ស្ថាប័នរដ្ឋបាលកណ្តាល អង្គភាពរដ្ឋបាលថ្នាក់ជាតិ មន្ទីរជំនាញរាជធានី ខេត្ត និងមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុណា ផ្ញើរបាយការណ៍បូកសរុបទូទាត់របស់ខ្លួនមិនបានទាន់ពេលវេលាកំណត់ខាងលើទេ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងយកក្នុងលេខរបាយការណ៍បូកសរុបរបស់អគ្គនាយកដ្ឋានរតនាគារជាតិធ្វើជាគូលេខផ្លូវការ។

គ្រប់ក្រសួង ស្ថាប័នរដ្ឋបាលកណ្តាល អង្គភាពរដ្ឋបាលថ្នាក់ជាតិ អគ្គនាយកដ្ឋានរតនាគារជាតិ រតនាគារ រាជធានី ខេត្ត មន្ទីរជំនាញរាជធានី ខេត្ត និងនាយកដ្ឋានពាក់ព័ន្ធទាំងឡាយត្រូវអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ហ៊ុន សែន លោកជំទាវ

បម្រុងប្រគល់៖

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អាជ្ញាធរសវនកម្មជាតិ
- “ដើម្បីជូនជ្រាបជាព័ត៌មាន”
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
- គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលកណ្តាល
- អគ្គលេខាធិការដ្ឋាន គ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ
- ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រតនាគាររាជធានី ខេត្ត
- គ្រប់មន្ទីរជំនាញរាជធានី ខេត្ត
- “ដើម្បីអនុវត្ត”
- ឯកសារ - កាលប្បវត្តិ

ក្រសួង.....

របាយការណ៍ចំណូលថវិកាថ្នាក់ជាតិ

សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ដើមឆ្នាំ	អនុវត្តជាក់ស្តែង	សមាមាត្រ ប្រៀបធៀប	ផ្សេងៗ
				១	២	៣=២/១	
			I- ផ្នែករដ្ឋបាលកណ្តាល				
			II- ផ្នែកមន្ទីរពិនិត្យរាជធានី ខេត្ត				
			សរុបរួម				

ហត្ថលេខានិងត្រា
អគ្គនាយករតនាគារជាតិ

ហត្ថលេខានិងត្រា
រដ្ឋមន្ត្រី

ហត្ថលេខា
ប្រធានគណនេយ្យ

ហត្ថលេខា
អ្នកធ្វើតារាង

ក្រសួង.....

របាយការណ៍ចំណាយថវិកាដាក់ជាតិ
សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤

ឧបត្ថម្ភ	ឧបបង្គោល	ឧបបង្គោលអ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ដើមឆ្នាំ	ចលនាឥណទាន					ស្ថានភាព ឥណទានថ្មី	អនុវត្ត ជាក់ស្តែង	ឥណទាន នៅសល់	សមាមាត្រ ប្រៀបធៀប	ផ្សេងៗ
					កើន				ថយ					
					ចលនាផ្ទៃក្នុង	ឥណទានមិនបានគ្រោងទុក	បំពេញ បន្ថែម	សរុប						
				១	២	៣	៤	៥=២+៣+៤	៦	៧=១+៥-៦	៨	៩=៧-៨	១០=៨/៧	១១
I. ផ្នែកផ្គត់ផ្គង់សេវាសាធារណៈ														
			១- សរុបចំណាយចរន្ត											
			២- សរុបចំណាយវិនិយោគដោយហិរញ្ញប្បទានក្នុងប្រទេស											
II. ផ្នែកផ្គត់ផ្គង់សេវាសាធារណៈខេត្ត														
			១- សរុបចំណាយចរន្ត											
			២- សរុបចំណាយវិនិយោគដោយហិរញ្ញប្បទានក្នុងប្រទេស											
			សរុបរួម											
			១-សរុបចំណាយចរន្ត											
			២- សរុបចំណាយវិនិយោគដោយហិរញ្ញប្បទានក្នុងប្រទេស											

ហត្ថលេខានិងត្រា

ហត្ថលេខានិងត្រា

ហត្ថលេខា

ហត្ថលេខា

អគ្គនាយកដ្ឋានរក្សាទុកជាតិ

រដ្ឋមន្ត្រី

ប្រធានគណនេយ្យ

អ្នកធ្វើតារាង

របាយការណ៍ចំណាយសិយោគសាធារណៈដោយអភិបាលកិច្ចទានត្រូវប្រែប្លែង

ឯកតា៖ ពាន់ដលានអាមេរិក

[illegible]

ហត្ថលេខា

អ្នកផ្សេងៗ

542.....

សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤

[illegible]

ហត្ថលេខា
អ្នកធ្វើតារាង

